



លោកយាយ Madeleine Giteau ទីបន្ទិជលាតាកលោកទាំងមីត្រានេះ។ វិយោតកចាប់ផលរៀបរាប់ពីដែរដីវិវិតលូនទៅបស់ភាគីបញ្ចប់ជាមួយនាផ្លូវការដែលបានរៀបចំឡើង។

យើងត្រាន់តែបានបញ្ជាក់ថាអត្ថបទស្ថិតិកំនុរាមកេក្តីនៅក្នុងប៊ូលមុខនៃសេដ្ឋកិច្ចនៅក្នុងប្រទេសដីឡាតក្វើ។ លោកយាយ Giteau ធានកិច្ចភាពមួយយើងកើតិបានដោយកំណត់ហេតុដឹងរបស់លោក Robert Dalet ស្ថិតិកំហេតិកកំណួនខ្លួន នៅតាមវគ្គនាទាយ តាក់ត្រូវការពេលរំលាមួយៗដើម្បីរៀបចំកំណត់ហេតុទាំងនេះ ឬមានរបៀបរៀបរាយ មិនតែប៉ុណ្ណោះ យើងធានក្រោះ ក្នុងការបែងចែក យើងការចុះការសិក្សានេះក្នុងខ្លួនដោលទាតិសេសមួយៗ ហើយដោយហេតុបាតក្នុងលោកនេះ អីដឹកកំទៀត់ជីវិតរបៀបណាប់ទៅ។

លោកយាយ, យើងខ្លួនឯធម្មប្រជុំប៉ុណ្ណោះ !

Madeleine Giteau has recently left our midst. Many obituaries, worthy of her person, are undoubtedly appearing as we go to press – in France and elsewhere.

We would simply like to note here that Madeleine's article on the mural paintings of Siem Reap's Vat Bo, published in the present volume, represents one of her last – if not her very last contribution to a lifetime of academic work on Cambodia.

Out of love for *UDAYA*, Madeline Giteau had also proposed to publish with us Robert Dalet's notes which she had already spent years editing. We had envisaged a special issue dedicated to this work of two important scholars. But Impermanence seems to have had the better of our dreams.

Until we meet again - good bye Madeleine!

Madeleine Giteau nous a quittés récemment. Il ne fait nul doute que des nécrologies dignes de sa personne paraissent bientôt, en France et ailleurs.

Nous voudrions simplement dire ici que l'article sur les fresques du Vat Bo de Siemréap, dans le présent numéro, constitue, sinon sa dernière publication, du moins l'une des tout dernières.

Par amour pour *UDAYA*, Madeleine Giteau avait le projet d'y publier les notes de Robert Dalet qu'auparavant elle devait passer quelque temps à éditer. Nous avons pensé à un numéro spécial, au cas où l'épaisseur de l'étude l'exige. Mais l'Impermanence nous a tous rattrapés dans cette affaire.

Au revoir Madeleine !